

ប្រកាស
ស្តីពី
ប្រតិបត្តិការនៃគណនីទូទាត់

ប្រកាស ១.-

និយមន័យនៃពាក្យដែលមានចែងក្នុងមាត្រា ២ នៃច្បាប់ស្តីពីឧបរណ៍អាចជួយដូរបាននិងប្រតិបត្តិការទូទាត់សង់ប្រាក់ត្រូវបានបញ្ចូលក្នុងប្រកាសនេះ លើកលែងតែពាក្យមួយចំនួនដូចខាងក្រោម ឬនៅក្នុងបរិការណ៍ណាដែលតម្រូវឱ្យមានន័យផ្សេង៖

១. **ធនាគារ** សំដៅដល់ធនាគារ ដូចមានចែងក្នុងមាត្រា ២ ច្បាប់ស្តីពីឧបរណ៍អាចជួយដូរបាននិងប្រតិបត្តិការទូទាត់សង់ប្រាក់ ប៉ុន្តែមិនរាប់បញ្ចូលធនាគារជាតិនៃកម្ពុជា។
២. **ការទូទាត់សងប្រាក់ធនាគារទ្វេភាគី** សំដៅដល់ការទូទាត់ពីធនាគារមួយផ្សេងទៀត។
៣. **ការទូទាត់** សំដៅដល់ការទូទាត់ចេញពី ឬចូលក្នុងគណនីទូទាត់។
៤. **ការទូទាត់សងប្រាក់ធនាគារតែមួយ** សំដៅការទូទាត់ប្រាក់រវាងធនាគារ និងធនាគារជាតិនៃកម្ពុជា
៥. **អ្នកដំណើរការតតិយភាគី** សំដៅដល់អ្នកផ្តល់មធ្យោបាយសម្រាប់ដំណើរការបញ្ជាទូទាត់ក្នុងនាមធនាគារ។

ប្រការ ២.-

១. ការផាត់ទាត់និងការទូទាត់នឹងធ្វើរាល់ថ្ងៃធ្វើការ របស់ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះដូរ បញ្ជាទូទាត់ដែលពាក់ព័ន្ធនឹងការទូទាត់សងប្រាក់ធនាគារតែមួយ និងទ្វេភាគី។

២. ដើម្បីចូលរួមក្នុងការផាត់ទាត់និងការទូទាត់ បញ្ជាទូទាត់អន្តរធនាគារមួយនឹងឆ្លុះបញ្ចាំងពីប្រតិបត្តិការទូទាត់ក្នុងនាមអតិថិជនម្នាក់ ឬធនាគារចូលរួមមួយ។ បញ្ជាទូទាត់ដែលបានប្រគល់ដោយផ្ទាល់ពីអតិថិជនទៅអ្នកដំណើរការតតិយភាគីតាមការបញ្ជារបស់ធនាគារខ្លួន ត្រូវបានចាត់ទុកជាបញ្ជាទូទាត់ផ្ទាល់របស់ធនាគារដែលអនុវត្តតាមបញ្ជារបស់អតិថិជន។

៣. អ្នកចូលរួមក្នុងការផាត់ទាត់ និងការទូទាត់គឺជាធនាគារ។ ការទូទាត់អន្តរធនាគារនៃការផាត់ទាត់ធ្វើឡើងនៅលើគណនីទូទាត់របស់ធនាគារដែលអនុវត្តតាមបញ្ជាដែលរក្សានៅធនាគារជាតិនៃកម្ពុជា។

៤. ធនាគារត្រូវគោរពតាមប្រកាសនេះ និងនីតិវិធីប្រតិបត្តិការនានាក៏ដូចជាបទប្បញ្ញត្តិដែលមានចែងនៅក្នុងប្រការជាបន្តបន្ទាប់ទៅនេះ។

៥. ប្រកាសនេះអនុវត្តតែចំពោះការផ្ទេរឥណទាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងគណនីទូទាត់ជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ប្រការ ៣.-

១. ដើម្បីអាចបញ្ចូលទៅក្នុងការទូទាត់បាន បញ្ហាទូទាត់នីមួយៗត្រូវតែសម្រាប់ការទូទាត់សងប្រាក់ធនាគារតែមួយ ឬទ្វេភាគី និង/ឬ ចូលក្នុងគណនីទូទាត់។ បញ្ហាទូទាត់ត្រូវមានចែងសេចក្តីណែនាំដោយគ្មានលក្ខខណ្ឌនិងមិនអាចបដិសេធបានចំពោះការទូទាត់ជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ហើយមិនត្រូវស្ថិតនៅក្រោមការរឹតត្បិត ឬការដាក់កម្រិតណាឡើយ លើកលែងតែបញ្ហាទូទាត់នេះមានកំណត់ថ្លៃប្រសិទ្ធភាព ដូចបានកំណត់នៅក្នុងនីតិវិធីប្រតិបត្តិការ។ បញ្ហាទូទាត់ត្រូវគោរពតាមលក្ខណៈជាក់លាក់ដូចដែលបានកំណត់នៅក្នុងនីតិវិធីប្រតិបត្តិការ និងត្រូវបញ្ជូនទៅធនាគារណាមួយ ឬធនាគារជាតិនៃកម្ពុជា។

២. ក្រោមបទប្បញ្ញត្តិនៃប្រកាសនេះ បញ្ហាទូទាត់ដែលគោរពតាមកថាខណ្ឌទី១ នៃប្រកាសនេះ នឹងត្រូវអនុវត្តដោយធនាគារជាតិនៃកម្ពុជា តាមការចុះឥណទាននិង/ឬឥណទានក្នុងគណនីទូទាត់។ បញ្ហាទូទាត់ដែលមិនគោរពតាមកថាខណ្ឌទី១ នៃប្រកាសនេះឬមិនអាចបញ្ជូនបានដោយសារទិន្នន័យមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ មិនអាចបញ្ជាក់យថាភូតបាន ឬហេតុផលផ្សេងទៀត ព្រមទាំងបញ្ហាទូទាត់នីមួយៗ ដែលបានធ្វើខុសអាសយដ្ឋាន ត្រូវបញ្ជូនត្រឡប់ទៅធនាគារធ្វើដោយអនុលោមតាមលេខកូដតែមួយដែលបានជ្រើសយកសម្រាប់ធ្វើត្រឡប់វិញនេះ ដែលផ្តល់ដោយធនាគារចូលរួមនីមួយៗ។

ប្រការ ៤.-

រាល់ធនាគារកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដែលមានបំណងចូលរួមការទូទាត់បញ្ហាទូទាត់ក្នុងស្រុក ត្រូវបើកនិងរក្សាគណនីទូទាត់ក្នុងបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រូវបើកនិងដាក់ឱ្យដំណើរការនូវគណនីនោះតាមលក្ខខណ្ឌ និងការកំណត់ដូចដែលបានសម្រេចដោយធនាគារជាតិនៃកម្ពុជា។

ប្រការ ៥.-

- ១- ចំពោះរាល់ធនាគារ ការទូទាត់សងប្រាក់នីមួយៗដូចខាងក្រោមដែលផ្តើមឡើងដោយបញ្ហាទូទាត់អាចត្រូវបានធ្វើឡើងដោយបញ្ជូនទៅក្នុង និងដកចេញពីគណនីទូទាត់៖
 - ក. ការទូទាត់សងប្រាក់ធនាគារតែមួយ
 - ខ. ការទូទាត់សងប្រាក់ធនាគារទ្វេភាគី

២-ធនាគារជាតិនៃកម្ពុជានឹងមិនចុះឥណទានទូទាត់ ឬអនុញ្ញាតឱ្យដកសាច់ប្រាក់ចេញពីគណនីនេះទេ លុះត្រាតែមានសមតុល្យគ្រប់គ្រាន់ដើម្បីធានាចំនួនឥណទាន ឬការដកប្រាក់។

៣. ការទូទាត់សាច់ប្រាក់ធនាគារតែមួយ ដូចជាការដកសាច់ប្រាក់ ឬការដាក់ប្រាក់បញ្ញើនឹងត្រូវបានចុះកិច្ចបញ្ជីកាដោយធនាគារជាតិនៃកម្ពុជាទៅក្នុងគណនីទូទាត់របស់ធនាគារ។ ការទូទាត់សងប្រាក់ចេញពីគណនីទូទាត់របស់នៅធនាគារជាតិនៃកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការចុះឥណទានចំពោះគណនីទូទាត់របស់ធនាគារ។ ការទូទាត់សងប្រាក់ដោយធនាគារជាតិនៃកម្ពុជាចូលក្នុងគណនីទូទាត់ត្រូវធ្វើឡើងតាមរយៈការចុះឥណទានចំពោះគណនីទូទាត់របស់ធនាគារ។ ការទូទាត់សងប្រាក់ក្នុងធនាគារតែមួយនឹងក្លាយជាស្ថាពរ មិនអាចត្រឡប់វិញ និងអាចបដិសេធបាននៅពេលណាបានចុះកិច្ចបញ្ជីកាខ្ទង់ឥណទាននោះចូលក្នុងគណនីទូទាត់របស់ធនាគារ។

៤. ការទូទាត់សងប្រាក់ធនាគារទ្វេភាគីអាចផ្ដើមឡើងដោយបញ្ជាទូទាត់ទៅកាន់ធនាគារជាតិនៃកម្ពុជា ដើម្បីចុះឥណទានគណនីទូទាត់សងប្រាក់ និងចុះឥណទានគណនីទូទាត់របស់ធនាគារមួយទៀត។ ការទូទាត់សងប្រាក់ត្រូវបានធ្វើឡើងតាមរយៈការចុះឥណទានគណនីទូទាត់របស់ធនាគារទូទាត់សងប្រាក់ និងចុះឥណទានព្រមគ្នាលើគណនីទូទាត់របស់ធនាគារមួយផ្សេងទៀត។ ការទូទាត់សងប្រាក់ធនាគារទ្វេភាគីនឹងក្លាយជាស្ថាពរ មិនអាចត្រឡប់វិញ និង មិនអាចបដិសេធបាន នៅពេលណាបានចុះបញ្ជីកាខ្ទង់ឥណទាន និងឥណទាននោះចូលក្នុងគណនីទូទាត់របស់ធនាគារ។

៥. លិខិតបញ្ជាក់តាមរយៈការជូនដំណឹងការចុះកិច្ចបញ្ជីកាខ្ទង់ឥណទាន ឬឥណទានទៅក្នុងគណនីទូទាត់នៅក្រោមកថាខណ្ឌនេះ ត្រូវធ្វើដោយធនាគារជាតិនៃកម្ពុជាទៅកាន់ធនាគារដែលចូលរួមនៅក្នុងការទូទាត់សងប្រាក់ធនាគារតែមួយ ឬទ្វេភាគីនោះ។ ការជូនដំណឹងត្រូវធ្វើឡើងភ្លាមបន្ទាប់ពីការបញ្ចប់ការផាត់ទាត់ប្រចាំថ្ងៃដូចដែលបានកំណត់ក្នុងនីតិវិធីប្រតិបត្តិការ។

៦. ខ្ទង់ឥណទានចំពោះការដកសាច់ប្រាក់ដោយធនាគារ ត្រូវតែបានចុះកិច្ចបញ្ជីកាជាបន្ទាន់ដោយធនាគារជាតិនៃកម្ពុជា ទៅក្នុងគណនីទូទាត់របស់ធនាគារនោះភ្លាមបន្ទាប់ពីការដកសាច់ប្រាក់។

៧. ចំពោះរាល់ប្រតិបត្តិការទូទាត់សងប្រាក់ ការទូទាត់ត្រូវបានបញ្ចប់នៅពេលណាដែលលទ្ធផលនៃខ្ទង់ឥណទាន ឬខ្ទង់ឥណទាននៃការទូទាត់នោះត្រូវបានចុះកិច្ចបញ្ជីកាគណនីទូទាត់របស់ធនាគារជាភាគីនៃការទូទាត់សងប្រាក់បានក្លាយជាស្ថាពរ មិនអាចត្រឡប់វិញ និងមិនបដិសេធបាន។

ប្រការ ៦.-

១. បញ្ហាទូទាត់ដែលបញ្ហាឱ្យធនាគារជាតិនៃកម្ពុជាអនុវត្តការទូទាត់សងប្រាក់ធនាគារតែមួយ ឬទ្វេភាគី អាចត្រូវបានប្រគល់ដោយធនាគារទៅឱ្យធនាគារជាតិនៃកម្ពុជា ជាបញ្ហាទូទាត់មួយដោយឡែក ឬ ជាផ្នែកនៃសំណុំមួយ។

២. ធនាគារជាតិនៃកម្ពុជា នឹងអនុវត្តការទូទាត់ចំពោះបញ្ហាទូទាត់នីមួយៗ ដែលបានបញ្ជូនមក៖

- តែនៅពេលណាដែលគណនីទូទាត់ របស់ធនាគារទូទាត់សងប្រាក់មានមូលនិធិគ្រប់គ្រាន់ប៉ុណ្ណោះ និង
- នៅពេលណាមួយមុនពេលបញ្ចប់ការផ្គត់ផ្គង់ប្រចាំថ្ងៃ ដូចដែលបានកំណត់នៅក្នុងនីតិវិធីប្រតិបត្តិការ។

ចំពោះបញ្ហាទូទាត់មានថ្លៃប្រសិទ្ធភាពដូចដែលបានចែងក្នុងនីតិវិធីប្រតិបត្តិការ ពេលវេលានៃការអនុវត្តបញ្ហាទូទាត់នោះត្រូវតែនៅថ្ងៃប្រសិទ្ធភាព។

៣. នៅពេលណាដែលមូលនិធិនៃគណនីធនាគារទូទាត់សងប្រាក់ពុំមានគ្រប់គ្រាន់សម្រាប់ទូទាត់ ធនាគារជាតិនៃកម្ពុជាអាចបដិសេធ ឬដាក់បញ្ហាទូទាត់ឱ្យស្ថិតក្នុងការរង់ចាំ ហើយផ្តល់ដំណឹងដល់ធនាគារបញ្ហានោះ។ បញ្ហាទូទាត់ដែលបានដាក់ឱ្យស្ថិតក្នុងការរង់ចាំនឹងត្រូវអនុវត្តដោយធនាគារជាតិនៃកម្ពុជាទៅតាមលំដាប់នៃការរង់ចាំ និងដោយគ្មានការជូនដំណឹងជាមុន លុះត្រាតែគណនីទូទាត់របស់ធនាគារទូទាត់សងប្រាក់មានមូលនិធិគ្រប់គ្រាន់។ ធនាគារជាតិនៃកម្ពុជា អាចបដិសេធបញ្ហាទូទាត់នេះត្រូវបានអនុវត្តនៅពេលណាក៏បាន មុនពេលបញ្ហាទូទាត់នេះត្រូវបានអនុវត្ត ហើយនឹងផ្តល់ធនាគារបញ្ហានោះ។ បញ្ហាទូទាត់របស់ធនាគារដែលមិនត្រូវបានអនុវត្ត និងបដិសេធក្នុងអំឡុងពេលផ្គត់ផ្គង់ប្រចាំថ្ងៃនឹងត្រូវបានលុបចោលតាមការកំណត់ដោយច្បាប់នៅចុងបញ្ចប់នៃការផ្គត់ផ្គង់ប្រចាំថ្ងៃដូចមានចែងក្នុងនីតិវិធីប្រតិបត្តិការ។

៤. ចំពោះគោលបំណងនៃកថាខណ្ឌខាងលើនៅពេលណាមានមូលនិធិគ្រប់គ្រាន់សម្រាប់សំណុំបញ្ហាទូទាត់ធនាគារជាតិនៃកម្ពុជាអាចចាត់ទុកបញ្ហាទូទាត់នីមួយៗក្នុងសំណុំនោះជាបញ្ហាទូទាត់ដែលបញ្ជូនមកដាច់ដោយឡែកៗពីគ្នា។ ធនាគារជាតិនៃកម្ពុជាត្រូវចាត់ចែងបញ្ហាទូទាត់នីមួយៗ នោះសម្រាប់អនុវត្តទៅតាមមូលនិធិដែលមានដោយការដាក់បន្តគ្នា ឬបដិសេធទៅតាមលំដាប់សមស្រប។

៥. លើកលែងតែមានការបដិសេធ ឬការដាក់ឱ្យស្ថិតក្នុងការរង់ចាំបន្តគ្នាដោយធនាគារជាតិនៃកម្ពុជា ដូចមានចែងក្នុងកថាខណ្ឌទី៣ខាងលើ បញ្ហាទូទាត់របស់ធនាគារដែលបានប្រគល់ឱ្យធនាគារជាតិនៃកម្ពុជានឹងមិនអាចបដិសេធបាន និងលុបចោលបានដោយធនាគារនោះឡើយ។ ចំពោះបញ្ហាទូទាត់ដែល

ស្ថិតក្នុងការរង់ចាំ ការលុបចោលដោយធនាគារបញ្ជាទូទាត់មានប្រសិទ្ធភាព លុះត្រាតែបានជូនដំណឹងដល់ ធនាគារជាតិនៃកម្ពុជាតាមរបៀប ពេលវេលា និងអនុលោមតាមវិធីដែលបានចែង និងអនុម័តដោយ ធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ ដែលបង្កលក្ខណៈឱ្យធនាគារជាតិនៃកម្ពុជាអាចចាត់វិធានការមុនការ ចុះឥណទានឥណទាននីមួយៗរបស់ធនាគារ។

៦. ធនាគារជាតិនៃកម្ពុជា ត្រូវបដិសេធចំពោះបញ្ជាទូទាត់ណាដែលគ្មានយថាភាពត្រឹមត្រូវ មិនមានព័ត៌មាន លំអិតអំពីធនាគារឬអត្តសញ្ញាណគ្រប់គ្រាន់ ឬល្មើសនឹងប្រកាសនេះ ឬប្រកាសស្តីពីនីតិវិធីប្រតិបត្តិ ឬបញ្ជាណា ផ្សេងៗទៀត។

៧. បញ្ជាទូទាត់របស់ធនាគារដែលត្រូវបានលុបចោលឬបដិសេធមិនអាចយកមកអនុវត្តបានឡើយលើក លែងតែមានការបញ្ជាទូទាត់ថ្មីពីសំណាក់ធនាគារបញ្ជា។

ប្រការ ៧.-

នីតិវិធីប្រតិបត្តិការអាចអនុញ្ញាតឱ្យធនាគារធ្វើ ចាត់ថ្នាក់បញ្ជាទូទាត់មួយនៅក្រោមវិធាននេះជាការ ទូទាត់សងប្រាក់អាទិភាព។ ជាកម្មវត្ថុនៃការមានមូលនិធិក្នុងឥណទាននីមួយៗរបស់ធនាគារទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជានឹងព្យាយាមដំណើរការ ការទូទាត់សងប្រាក់អាទិភាពនេះនៅពេលបានទទួលបញ្ជាទូទាត់ ដែលត្រូវបានចាត់ថ្នាក់នេះ។

ប្រការ ៨.-

១. ចំពោះការទូទាត់ប្រាក់ជំពាក់រវាងធនាគារនៅទីបញ្ចប់នៃរដ្ឋធាត់ទាត់ពហុភាគីអន្តរធនាគារ បញ្ជីអំពីស្ថាន ភាពឥណទាននិងឥណទានរបស់ធនាគារនីមួយៗ ត្រូវប្រគល់ទៅឱ្យធនាគារជាតិនៃកម្ពុជាក្នុងនាមធនាគារចូលរួម ទាំងអស់។ ធនាគារជាតិនៃកម្ពុជាត្រូវអនុវត្តការទូទាត់ដោយ៖

- ធ្វើការទូទាត់សងប្រាក់ធនាគារតែមួយ ពីធនាគារដែលមានស្ថានភាពឥណទាននូវចំនួនប្រាក់ ឥណទានរបស់ធនាគារ និងបន្ទាប់មក
- ធ្វើការទូទាត់សងប្រាក់ធនាគារតែមួយទៅឱ្យធនាគារដែលមានស្ថានភាពឥណទាន នូវចំនួនទឹក ប្រាក់ឥណទានរបស់ធនាគារ។

គ្មានខ្ទង់ឥណទាន ឬ ឥណទានចំពោះឥណទាននៅក្រោមប្រការនេះនឹងក្លាយជាស្ថាពរ មិនអាចត្រឡប់វិញ និងមិនអាចបដិសេធបាននៅមុនពេលដែលរាល់ខ្ទង់ឥណទានសមស្របត្រូវបាន ចុះកិច្ចបញ្ជីការលើឥណទាន របស់ធនាគារទាំងអស់ដែលស្ថិតក្នុងស្ថានភាពឥណទាន និងរាល់ ខ្ទង់ឥណទានសមស្របត្រូវបានចុះកិច្ចបញ្ជីការលើឥណទានរបស់ធនាគារទាំងអស់ដែលស្ថិតក្នុង ស្ថានភាពឥណទានឡើយ។ ការទូទាត់សងប្រាក់ធនាគារតែមួយនៅក្រោមកថាខណ្ឌនោះអាច

ត្រូវបានធ្វើឡើង ដើម្បីបញ្ចូលឬទូទាត់ចេញពីគណនីហាមឃាត់ដែលបានរក្សានៅធនាគារជាតិ
នៃកម្ពុជា។

២. ធនាគារជាតិនៃកម្ពុជា មិនត្រូវអនុវត្តការទូទាត់ក្រោមកថាខណ្ឌទី១ទេ និងត្រូវស្វែងរកការបញ្ជាក់
បន្ថែមដើម្បីបញ្ចប់ការទូទាត់ក្រោមកថាខណ្ឌទី១ លើកលែងតែ៖

ក. ធនាគារជាតិនៃកម្ពុជាបានធ្វើការបញ្ជាក់ដំបូងថា ចំនួនប្រាក់សរុបជំពាក់ដោយធនាគារទាំង
អស់ក្នុងស្ថានភាពឥណទាន ស្មើនឹងចំនួនប្រាក់សរុបជំពាក់ចំពោះធនាគារទាំងអស់ក្នុងស្ថាន
ភាពឥណទាន និង

ខ. ចំពោះធនាគារដែលស្ថិតក្នុងស្ថានភាពឥណទាន មូលនិធិមានចំនួនគ្រប់គ្រាន់សម្រាប់ទូទាត់
ចេញពីគណនីទូទាត់ដើម្បីអនុវត្តការទូទាត់សងប្រាក់ធនាគារតែមួយក្នុងចំនួនប្រាក់ឥណទាន។

៣. វិធានគ្រប់គ្រងការផ្គត់ផ្គង់ទាត់ពហុភាគីអន្តរធនាគារដែលត្រូវបានទូទាត់នៅក្រោមប្រការនេះ រួមទាំងនីតិ
វិធីសម្រាប់ប្រើនៅពេលដែលមានការមិនគោរពតាមលក្ខខណ្ឌនានាក្រោមកថាខណ្ឌទី២ ខ ត្រូវកំណត់ដោយ
ធនាគារជាតិនៃកម្ពុជា ឬដោយការសម្របសម្រួលរវាងធនាគារចូលរួមដែលមានការយល់ព្រមពីធនាគារជាតិនៃ
កម្ពុជា។

ប្រការ ៩.-

១. ធនាគារជាតិនៃកម្ពុជាអាចអនុម័តនីតិវិធីប្រតិបត្តិការ រួមទាំងការកំណត់លក្ខណៈជាក់លាក់សម្រាប់បញ្ជា
ទូទាត់តារាងពេលវេលា និងនីតិវិធីសម្រាប់គ្រប់គ្រងលើការផ្គត់ផ្គង់ និងការទូទាត់។

២. ធនាគារជាតិនៃកម្ពុជានឹងចេញផ្សាយជាបន្តបន្ទាប់ នូវតារាងកំរងនិងសេចក្តីសម្រេចនៅក្រោមប្រកាស
នេះ។

ប្រការ ១០.-

អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គបេឡា អគ្គាធិការដ្ឋាន គ្រប់នាយកដ្ឋានអង្គភាព និងគ្រឹះ
ស្ថានធនាគារនិងហិរញ្ញវត្ថុ នៅក្រោមឱវាទនិងក្រោមអាណាព្យាបាលធនាគារជាតិនៃកម្ពុជា ត្រូវអនុវត្តម៉ឺង
ម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

ប្រការ ១១.-

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៦

ទេសាភិបាល

ហត្ថលេខា និងត្រា: **ជា ចាន់គូ**